

예금자보호제도란?



- 금융회사가 영업정지나 파산 등으로 고객의 예금을 지급하지 못하게 될 경우, 예금보험공사가 예금을 대신 지급함으로써 예금자를 보호하는 제도입니다.
- ☑ 예금자보호안내문을 확인하셨나요?
- ☑ 예금보험관계에 대한 설명을 들으셨나요?

예금보험관계 표시·설명·확인제도

- 예금보험관계 표시·설명·확인제도는 예금자보호법에 따라 부보금융회사가 판매하는 금융상품에 대하여 예금자보호여부 및 보호한도 등을 홍보물 등에 표시하고, 금융거래계약 체결 시 설명하고 확인받도록 함으로써, 불완전판매를 방지하고 금융소비자의 피해를 예방하기 위한 제도입니다.

보호금융상품을 한눈에 확인하세요!

- 보호금융상품에는 예금자보호여부를 한눈에 알 수 있는 로고가 부착되어 있습니다.



보호대상 금융상품 검색

- 공사 홈페이지에서 보호대상 금융상품을 간편하게 검색하실 수 있습니다!
<http://www.kdic.or.kr>
(홈페이지 - 제도·정책 - 보호대상 - 금융상품 - 보호대상 금융상품 검색)



▲ QR코드로 보호대상 금융상품을 검색해보세요.

లే브터너다나아바ং브라카부틀리다?



- នៅពេលដែលស្ថាប័នហិរញ្ញវត្ថុមិនអាចទូទាត់ប្រាក់របស់អតិថិជនដោយសារតែការផ្អាកអាជីវកម្ម ឬការរៀបចំ KDIC បង់ប្រាក់បញ្ញើនៃសព្វគ្រប់ដើម្បីការពារអ្នកដាក់ប្រាក់បញ្ញើ។
- ☑ តើអ្នកបានពិនិត្យមើលលិខិតជូនដំណឹងស្តីពីការការពារអ្នកដាក់ប្រាក់បញ្ញើហើយឬនៅ?
- ☑ តើអ្នកបានឮការពន្យល់អំពីទំនាក់ទំនងធានារ៉ាប់រងលើប្រាក់បញ្ញើដែរ?

ការបង្ហាញ/ការពន្យល់/ប្រព័ន្ធបញ្ជាក់ទំនាក់ទំនងលើការធានារ៉ាប់រងលើការដាក់ប្រាក់

- ការបង្ហាញ/ការពន្យល់/ប្រព័ន្ធបញ្ជាក់ទំនាក់ទំនងលើការធានារ៉ាប់រងលើការដាក់ប្រាក់គឺអនុលោមតាមច្បាប់ស្តីពីការការពារអ្នកដាក់ប្រាក់បញ្ញើ ដោយស្ថាប័នហិរញ្ញវត្ថុដែលមានការធានារ៉ាប់រងបង្ហាញថា តើការការពារអ្នកដាក់ប្រាក់បញ្ញើត្រូវបានផ្តល់ដែរឬទេ និងកម្រិតនៃការការពារអ្វីខ្លះមាននៅលើឯកសារផ្សព្វផ្សាយសម្រាប់ផលិតផលហិរញ្ញវត្ថុដែលពួកគេលក់ និងពន្យល់ព័ត៌មាននេះ និងទទួលបានការបញ្ជាក់នៅពេលបញ្ចប់កិច្ចសន្យាប្រតិបត្តិការហិរញ្ញវត្ថុ ដូច្នេះការការពារលក់ខុស និងការការពារខូចខាតដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ។

ពិនិត្យមើលខ្លឹមសារសង្ខេបអំពីផលិតផលហិរញ្ញវត្ថុដែលមានការការពារ

- ផលិតផលហិរញ្ញវត្ថុដែលត្រូវបានការពារមានឡូហ្គោក្លាស់ជាមួយ ដែលបង្ហាញយ៉ាងច្បាស់អំពីស្ថានភាពការពារអ្នកដាក់ប្រាក់បញ្ញើរបស់ពួកគេក្លាមៗ។



ស្វែងរកផលិតផលហិរញ្ញវត្ថុដែលត្រូវបានការពារ

- អ្នកអាចស្វែងរកផលិតផលហិរញ្ញវត្ថុ ដែលត្រូវបានការពារយ៉ាងងាយស្រួលនៅលើគេហទំព័រ KDIC <http://www.kdic.or.kr> (គេហទំព័រ - ប្រព័ន្ធគោលនយោបាយ - គោលដៅការពារ - ផលិតផលហិរញ្ញវត្ថុ - ការស្វែងរកផលិតផលហិរញ្ញវត្ថុដែលត្រូវបានការពារ)



▲ ស្វែងរកផលិតផលហិរញ្ញវត្ថុដែលត្រូវបានការពារដោយប្រើកូដ QR

나의 예금보호금액이 얼마인지 직접 계산해 보세요!



예금보험공사는 금융회사, 금융상품, 거래금액 등을 본인이 직접 입력함으로써 예금보호 여부 및 보호금액 등을 모의계산해 볼 수 있도록 “예금보호금액 모의계산기”를 홈페이지(www.kdic.or.kr)에서 운영하고 있습니다.

생활금융아카데미에 접속해 보세요!



예금보험공사는 재무관리 방법, 예금보험제도, 금융지원제 등 실생활에 꼭 필요한 금융정보를 담은 교육프로그램을 제공하고 있습니다.(e-교육 교재 제공, 방문교육 신청 가능)

자세한 내용은 “생활금융아카데미” 홈페이지(kdic.or.kr/edu)를 참고하시기 바라며, 추가적으로 궁금하신 내용은 상담전화(02-2259-8956)로 문의하여 주십시오.

예금보험공사에 물어보세요!



예금보험제도에 추가로 궁금하신 내용이 있으신 경우, 예금보험공사 상담전화(1588-0037)로 문의하여 주시기 바랍니다. ※ 전화 상담은 한국어만 가능합니다.

청계천로
Cheonggyecheon-ro

30

예금보험공사

04521 서울특별시 중구 청계천로 30

동 자료는 2025년 9월 기준으로 작성되었으며 관련 법령의 개정 등에 따라 내용이 변경될 수 있습니다.

또한, 동 자료는 예금자보호제도에 대한 이해를 높이기 위한 정보 제공 목적으로만 제공되는 것으로서, 어떠한 법적 효력도 없음을 알려드립니다.

គណនាថាតើទឹកប្រាក់របស់អ្នក ចំនួនប៉ុន្មានត្រូវបានការពារ!



KDIC ផ្តល់ “ម៉ាស៊ីនគណនាកម្រិតចំនួនប្រាក់ការពារប្រាក់បញ្ញើ” នៅលើគេហទំព័រ របស់ខ្លួន (www.kdic.or.kr)។ អ្នកអាចត្រួតពិនិត្យស្ថានភាពការពារប្រាក់បញ្ញើ និងចំនួន ប្រាក់ការពារដោយចូលដោយផ្ទាល់ទៅកាន់ស្ថាប័នហិរញ្ញវត្ថុ ផលិតផលហិរញ្ញវត្ថុ ចំនួន ប្រាក់ប្រតិបត្តិការ។ល។

ចូលទៅកាន់ Life Finance Academy!



KDIC ផ្តល់កម្មវិធីអប់រំដែលមានព័ត៌មានហិរញ្ញវត្ថុចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ ដូចជាវិធី សាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុ ប្រព័ន្ធជាធានារ៉ាប់រងប្រាក់បញ្ញើ និងប្រព័ន្ធគាំទ្រហិរញ្ញវត្ថុ។ (ផ្តល់ជូន ឯកសារសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងមានពាក្យសុំការអប់រំដោយផ្ទាល់)

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ “Life Finance Academy” (kdic.or.kr/edu) ហើយសម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ផ្នែកសេវាប្រឹក្សាតាម លេខ (+82-2-2259-8956)។

សួរ KDIC!



ប្រសិនបើអ្នកមានសំណួរបន្ថែមអំពីប្រព័ន្ធជាធានារ៉ាប់រងប្រាក់បញ្ញើ។ សូមទាក់ទងផ្នែកសេវាប្រឹក្សារបស់ KDIC តាមលេខ (1588-0037)។
※ ការប្រឹក្សាតាមទូរសព្ទមានតែភាសាកូរ៉េប៉ុណ្ណោះ។

청계천로
Cheonggyecheon-ro

30

សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ (KDIC)

30 Cheonggyecheon-ro, Jung-gu, Seoul 04521

ឯកសារនេះត្រូវបានរៀបរៀងឡើងនៅខែកញ្ញា ឆ្នាំ 2025។
ខ្លឹមសារអាចប្រែប្រួលដោយសារតែការធ្វើវិសោធនកម្មច្បាប់ដែលពាក់ព័ន្ធ។

ឯកសារនេះត្រូវបានផ្តល់ជូនក្នុងគោលបំណងផ្តល់ជាព័ត៌មានដើម្បីបង្កើនការយល់ដឹង អំពីប្រព័ន្ធជាធានារ៉ាប់រងប្រាក់បញ្ញើប៉ុណ្ណោះ។
ហើយយើងជូនដំណឹងដល់អ្នកថាវាមិនមានអានុភាពផ្លូវច្បាប់ទេ។

국내 거주자용 참고자료

1

더 큰
안심이
열립니다

원금과 이자를 합하여
금융회사별 1인당 1억원까지 보호

보호대상 금융상품 여부를 설명 듣고 확인하세요!



ឯកសារយោងសម្រាប់និវាសនជននៅក្នុងស្រុក

1

ធំជាង
សន្តិភាពនៃផ្លូវចិត្ត
បើកចំហ។

ប្រាក់ដើម និងការប្រាក់
ត្រូវបានការពាររហូតដល់ KRW 100 លានក្នុងមន
និម្មិតម្នាក់ ក្នុងមួយស្ថាប័នហិរញ្ញវត្ថុ

សូមស្តាប់ការពន្យល់ និងពិនិត្យមើលថាតើផលិតផលហិរញ្ញវត្ថុត្រូវបានការពារដែរឬទេ។



예금보호한도

- 원금과 소정의 이자를 합하여 금융회사별 1인당 1억원까지 보호합니다.
 - 소정의 이자란 약정이자와 예금보험공사가 정하는 이자* 중 적은 금액을 말합니다.
* 부보금융회사의 1년만기 정기예금 또는 이에 준하는 금융상품의 평균이자율을 고려하여 결정
 - 보험계약은 보험계약자 1인당 해약환급금(또는 만기 시 보험금)에 기타지급금을 합한 금액을 1억원까지 보호합니다.
 - 보험계약의 사고보험금은 1억원까지 별도 보호합니다.
 - 확정기여형퇴직연금제도(DC), 개인형퇴직연금제도(IRP) 및 중소기업퇴직연금기금 편입 금융상품 중 예금보호 대상으로 운용되는 금융상품은 합산하여 1억원까지 별도 보호합니다.
 - 연금저축(신탁·보험)은 1억원까지 별도 보호합니다.
-
- ## 보호대상 금융회사
-
- 보호대상 금융회사는 은행, 보험회사, 투자매매업자·투자중개업자, 저축은행입니다.
 - 외국은행 국내지점과 농협은행·수협은행도 보호대상 금융회사입니다.
 - 농·수협 지역조합, 신용협동조합, 새마을금고, 우체국은 개별 법령에 근거하여 자체 기금 등으로 보호되고 있습니다.
 - P2P사, 가상자산사업자, 선불업자 및 유사수신업자 등은 보호대상 금융회사가 아닙니다.

ផែនការណ៍ការងារប្រាក់បញ្ញើ

- ប្រាក់ដើម និងការប្រាក់ដែលបានកំណត់ ត្រូវបានការពាររហូតដល់ KRW 100 លាន ក្នុងមនុស្សម្នាក់ ក្នុងមួយស្ថាប័នហិរញ្ញវត្ថុ។
- ការប្រាក់ដែលបានកំណត់សំដៅលើចំនួនទឹកប្រាក់កើចជាង រវាងការប្រាក់ដែលបានចុះកិច្ចសន្យា និងការប្រាក់ដែលកំណត់ដោយ KDC។
- * កំណត់ដោយពិធានាលើអត្រាការប្រាក់ជាមធ្យមនៃប្រាក់បញ្ញើរយៈពេល 1 ឆ្នាំ ឬផលិតផលហិរញ្ញវត្ថុសមមូលដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុធានារ៉ាប់រង។
- កិច្ចសន្យាធានារ៉ាប់រងត្រូវបានការពាររហូតដល់ KRW 100 លានសម្រាប់អ្នកកាន់ប័ណ្ណធានារ៉ាប់រង សម្រាប់ចំនួនសរុបរួមទាំងកម្លៃប្រគល់វិញ (ឬប្រាក់ធានារ៉ាប់រងកំណត់) និងការទូទាត់ផ្សេងទៀត។
- អត្ថប្រយោជន៍ធានារ៉ាប់រងគ្រោះថ្នាក់ក្រោមកិច្ចសន្យាធានារ៉ាប់រងត្រូវបានការពារដាច់ដោយឡែករហូតដល់ KRW 100 លាន។
- ក្នុងចំណោមផលិតផលហិរញ្ញវត្ថុដែលប្តូរបញ្ចូលនៅក្នុងផែនការវិភាគទានដែលបានកំណត់ (DC) ផែនការសោធននិវត្តន៍បុគ្គល (RP) និងមូលនិធិសោធននិវត្តន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) ទាំងនោះត្រូវបានដំណើរការជាផលិតផលហិរញ្ញវត្ថុដែលការពារដោយប្រាក់បញ្ញើ ត្រូវបានការពារដាច់ដោយឡែករហូតដល់សរុប KRW 100 លាន។
- ប្រាក់សន្សំសោធននិវត្តន៍ (បរិយោជន៍បាលកិច្ច/ធានារ៉ាប់រង) ត្រូវបានការពារដាច់ដោយឡែករហូតដល់ KRW 100 លាន។

សាមីចហិរញ្ញវត្ថុដែលត្រូវបានការពារ

- ស្ថាប័នហិរញ្ញវត្ថុដែលត្រូវបានការពាររួមមានធនាគារ ក្រុមហ៊ុន ធនាគារប៉ង ឈ្មួញនីយោក ឈ្មួញកណ្តាលនីយោក និងធនាគារសន្សំ។
- សាខាក្នុងស្រុករបស់ធនាគារបរទេស ធនាគារ Nonghyup Bank និង ធនាគារ Suhyup Bank ត្រូវបានរាប់បញ្ចូលថា ជាស្ថាប័នហិរញ្ញវត្ថុដែលត្រូវបានការពារផងដែរ។
- សហករណ៍ក្នុងតំបន់ Nonghyup/Suhyup សហជីពឥណទាន សហករណ៍ កណទានសហគមន៍ (KFCG) និងការិយាល័យប្រៃសណីយ៍ ត្រូវបានការពារដោយប្រាក់ថ្នាំល្អនៃប្រព័ន្ធរបស់ពួកគេក្រោមច្បាប់ ដាច់ដោយឡែក។
- ក្រុមហ៊ុន P2P ប្រតិបត្តិការទ្រព្យសកម្មនិម្មិត ប្រតិបត្តិការបង់ប្រាក់ ជាមុន និងប្រតិបត្តិការទទួលប្រាក់បញ្ញើស្រដៀងគ្នាផ្សេងទៀត មិនត្រូវបានចាត់ថ្នាក់ជាស្ថាប័នហិរញ្ញវត្ថុដែលត្រូវបានការពារនោះទេ។

보호금융상품 & 비보호 금융상품

구분	보호금융상품	비보호금융상품
일반	·보통예금, 기업자유예금, 별단예금, 당좌예금 등 요구부담예금 ·정기예금, 저축예금, 조축청약예금, 표지어음 등 저축성예금 ·정기적금, 조축청약부금, 상호부금 등 적립식예금 ·외화예금 ·예금보호대상 금융상품으로 운용되는 확정기여형퇴직연금제도 및 개인형퇴직연금제도의 적립금 ·중소기업퇴직연금기금에 편입된 금융상품 중 예금보호 대상으로 운용되는 금융상품 ·개인종합자산관리계좌(SA)에 편입된 금융상품 중 예금보호 대상으로 운용되는 금융상품 ·원본이 보존되는 금권신탁 등	·양도성예금증서(CD), 한도조건부채권(RP) ·금융투자상품(수익증권, 뮤추얼펀드, MMF 등) ·은행 발행채권 ·조축청약저축, 조축청약종합저축 등¹⁾ ·확정기여형 퇴직연금제도의 적립금 ·특정권전신탁 등 실적배당형 신탁 ·개발신탁
투자 매매업자 투자 증가업자	·증권의 매수 등에 사용되지 않고 고객제자에 현금으로 남아 있는 금액 ·자기신용담보주보급금 ·융자개계좌상환보통자금, 신용공여담보금 등의 현금 잔액 ·예금보호대상 금융상품으로 운용되는 확정기여형퇴직연금제도 및 개인형퇴직연금제도의 적립금 ·개인종합자산관리계좌(SA)에 편입된 금융상품 중 예금보호 대상으로 운용되는 금융상품 ·원본이 보존되는 금권신탁 등 ·증권금융회사²⁾ 자본시장과 금융투자업에 관한 법률, 제330조제1항에 따라 예탁받은 금권	·금융투자상품(수익증권, 뮤추얼펀드, MMF 등) ·정형자산채수권, 제세입자채수권, 유동증권담보주보급금 ·한도조건부채권(RP) ·금형물기재매매금 등 ·확정기여형 퇴직연금제도의 적립금 ·별자(무보증) 중소기업연계증권(ELS), 중소기업연계신탁증권(SET), 조식위탁보증증권(ELW) ·증권사 종합자산관리계좌(CMA) ·증권사 발행채권 ·「자본시장과 금융투자업에 관한 법률」 제17조의 8에 따라 증권금융회사에 예탁되어 있는 금권 ·「자본시장과 금융투자업에 관한 법률」 시행령, 제137조제4항제3호외의 다른 증권금융회사에 예탁되어 있는 금권 ·종합금융투자사업자(초대행대) 발행어음
보험회사	·개인이 가입한 보험계약 ·퇴직보험 ·변액보험계약 특약 ·변액보험계약 및 최저자랑보통금·최저연금적립금·최저중도인출금·최저중산적립금 등 최저보존 ·예금보호대상 금융상품으로 운용되는 확정기여형퇴직연금제도 및 개인형퇴직연금제도의 적립금 ·중소기업퇴직연금기금에 편입된 금융상품 중 예금보호 대상으로 운용되는 금융상품 ·개인종합자산관리계좌(SA)에 편입된 금융상품 중 예금보호 대상으로 운용되는 금융상품 ·원본이 보존되는 금권신탁 등	·보험계약자 및 보험료납부자가 법인인 보험계약 ·보통보험계약, 재보험계약 ·변액보험계약 및 주계약·최저자랑보통금·최저연금적립금·최저중도인출금·최저중산적립금 등 최저보존 제외³⁾ 등 ·확정기여형퇴직연금제도의 적립금
종합 금융회사	·보통예금, 저축예금, 정기예금, 정기적금, 신용부금, 표지어음 ·예금보호대상 금융상품으로 운용되는 확정기여형퇴직연금제도 및 개인형퇴직연금제도의 적립금²⁾ ·개인종합자산관리계좌(SA)에 편입된 금융상품 중 예금보호 대상으로 운용되는 금융상품²⁾ ·상호저축은행중앙회 발행 자기앞수표 등	·금융투자상품(수익증권, 뮤추얼펀드, MMF 등) ·한도조건부채권(RP), 양도성예금증서(CD), 기업어음(CP), 증권사 발행채권 등
저축은행	·보통예금, 저축예금, 정기예금, 정기적금, 신용부금, 표지어음 ·예금보호대상 금융상품으로 운용되는 확정기여형퇴직연금제도 및 개인형퇴직연금제도의 적립금²⁾ ·개인종합자산관리계좌(SA)에 편입된 금융상품 중 예금보호 대상으로 운용되는 금융상품²⁾ ·상호저축은행중앙회 발행 자기앞수표 등	·저축은행 발행채권(후순위채권 등) 등 ·확정기여형 퇴직연금제도의 적립금

주: 1) 주택도시시기에 의해 정부가 별도로 관리(주택도시시기법 제4조 제2항)
2) 부동산공회사가 조달하여 저축은행의 예금보충대출 금융상품으로 운용되는 경우
※ 정부, 지방자치단체(국·공립학교 포함), 한국은행, 금융감독원, 예금보충회사, 부동산공회사의 예금 등은 보호대상에서 제외
※ 학자금기부채, 가정형 퇴직연금제 및 중소기업퇴직연금제 관련 금융상품 중 예금보충대상으로 운용되는 금융상품은
합산하여 1억원까지 별도 보호하며, 시교보험금과 연금지적(직적·보함)은 각각 1억원 한도로 별도보호

ផលិតផលហិរញ្ញវត្ថុដែលត្រូវបានការពារ និងមិនត្រូវបានកការពារ

[illegible][illegible]

잘못 보낸 돈 되찾기 서비스

잘못 보낸 돈 되찾기 서비스란?


잘못 보낸 돈 되찾기 서비스란? 송금인이 실수로 잘못 송금한 금전을
예금보험공사가 대신 찾아드리는 제도입니다.

누가 신청할 수 있나요?

- ❶ 잘못 보낸 금액(당 만)이 5만원 이상 1억원 이하인 경우
 - ❷ 잘못 보낸 날로부터 1년 이내인 경우
 - ❸ 송금할 때 이용한 금융회사 등을 통해 잘못 보낸 돈 반환을 요청했으나, 돌려받지 못한 경우
- ※ 잘못 보낸 계좌가 사기, 보이스피싱 등 범죄 이용(의심) 계좌이거나, 압류 등 법적 제한 계좌 또는 지급정지 계좌인 경우 등은 지원불가

예금보험공사는 어떻게 도와주시나요?

예금보험공사는 실수로 돈을 잘못 보낸 사람을 대신하여 돈을 받은 사람에게 자진반환을 요청하고, 필요한 경우 법적 절차를 진행합니다.



어떻게 신청할 수 있나요?

- 온라인 신청: fins.kdic.or.kr
- 모바일 앱: 금융안심포털
- 방문 신청: 예금보험공사 본사 1층 상담센터
- **1588-0037**



សេវាសង្គ្រោះការផ្ទេរប្រាក់ច្រឡំ

តើសេវាសង្គ្រោះការផ្ទេរប្រាក់ច្រឡំគឺជាអ្វី?


សេវាសង្គ្រោះការផ្ទេរប្រាក់ច្រឡំគឺជាប្រព័ន្ធ
ដែល KDIC ជួយសេវាសង្គ្រោះយកវិធានប្រាក់ដែលផ្ទេរដោយច្រឡំដោយអ្នកផ្ញើប្រាក់។

តើអ្នកណាអាចដាក់ពាក្យបាន?

- ➊ នៅពេលដែលចំនួនទឹកប្រាក់ត្រូវបានផ្ទេរដោយច្របៀត (ក្នុងមួយការណ៍) មានចន្លោះពី KRW 50,000 ទៅ KRW 100 លាន
 - ➋ នៅក្នុងការផ្ទេរប្រាក់ច្របៀត បានកើតឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមក
 - ➌ នៅពេលដែលអ្នកបានផ្ញើស្នើសុំប្តូរប្រាក់សងវិញតាមរយៈស្ថាប័នបរិញ្ញាត្តិដែលបានប្រើប្រាស់ជាការផ្ទេរ ប៉ុន្តែ មិនអាចយកប្រាក់មកវិញបានទេ
- ※ ការគាំទ្រមិនមានទេ ប្រសិនបើគណនីអ្នកទទួលប្រាក់ (សង្ស័យថា) ត្រូវបានប្តឹងសម្រាប់ឧក្រិដ្ឋកម្ម ដូចជាការបំពានបន្ត ឬការបន្តសង្វេគប្រកាសជាប្រព័ន្ធ ឬប្រសិនបើគណនីត្រូវបានប្តឹងតាមការស៊ើបអង្កេតក្នុងបន្តិច ឬច្បាប់ ដូចជាគោរពការស៊ើបអង្កេតបណ្តោះអាសន្ន ឬការផ្អាកការទាញ

តើ KDIC ជួយយ៉ាងដូចម្តេច?

KDIC តាងនាមឲ្យអ្នកដែលបានផ្ញើប្រាក់ដោយច្រឡំ ស្នើឱ្យអ្នកទទួលប្រាក់បង្វិលសងប្រាក់ វិញដោយស្ម័គ្រចិត្ត និងបន្តនីតិវិធី រៀបរៀងប្រសិនបើចាំបាច់។



(តើអ្នកអាចដាក់ពាក្យបានដោយរបៀបណា?)

- ដាក់ពាក្យតាមអនឡាញ៖ fins.kdic.or.kr
 - កម្មវិធីទូរស័ព្ទ៖ ផ្នែកថវិកាសេវាអនុវត្ត
 - ដាក់ពាក្យដោយផ្ទាល់៖ មជ្ឈមណ្ឌលប្រឹក្សា ជាន់ទី 1
ទីស្នាក់ការកណ្តាល KDIC
 - **1588-0037**
- ※ សម្រាប់ឯកសារទាមទារ សូមចូលទៅកាន់ fins.kdic.or.kr

